

វិភាគនិងការបើកបរ លុបបំបាត់នូវក្តីបារម្ភ ការពារប្រសើរជាងព្យាបាល

សូមកុំបារម្ភ ក្រុមហ៊ុនយើងខ្ញុំនឹងការពារលោកអ្នកជានិច្ច ភាពរីករាយ និងសុវត្ថិភាពក្នុងការបើកបរ គឺជាអ្វីដែលលោកអ្នកឱ្យតម្លៃបំផុតនៅពេលដែលលោកអ្នកក្លាយជាម្ចាស់យានយន្ត។ ក្រុមហ៊ុនធានារ៉ាប់រង នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក នឹងផ្តល់ការធានារ៉ាប់រងលើយានយន្តឯកជន ស្របតាមតម្រូវការរបស់លោកអ្នក។ លោកអ្នកបានជ្រាបហើយថា អំឡុងពេលដែលជួបឧបទ្វីហេតុ ជាមួយនិងយានយន្តណាមួយ គឺមានភាពលំបាក និងការតានតឹងក្នុងការដោះស្រាយវិវាទ ដូច្នេះក្រុមការងារដោះស្រាយសំណងដែលមានជំនាញ និងបទពិសោធន៍របស់យើងខ្ញុំនឹងផ្តល់នូវភាពងាយស្រួលក្នុងការដោះស្រាយវិវាទ និងផ្តល់សំណងជូនលោកអ្នកយ៉ាងឆាប់រហ័ស។

តើកិច្ចសន្យានេះធានារ៉ាប់រងទៅលើអ្វីខ្លះ?

ក្រុមហ៊ុនយើងខ្ញុំនឹងផ្តល់ជូនការធានារ៉ាប់រងគ្រប់ប្រភេទលើយានយន្តឯកជនក្នុងករណីដូចខាងក្រោម:

១. ការខូចខាតដោយចៃដន្យទៅលើយានយន្ត
២. ការបាក់បង់យានយន្តដោយអំពើចោរកម្ម
៣. ការបែក និង/ឬ ស្រាំកញ្ចក់មុខ-ក្រោយ
៤. ករណីស្លាប់ ឬរបួសដល់ភាគីតិយជន ឬខូចខាតយានយន្ត និងទ្រព្យសម្បត្តិរបស់ភាគីតិយជន
៥. ថ្លៃសណ្តោង ឬសូចយានយន្ត (កម្រិតត្រឹម: ១៥០ ដុល្លារអាមេរិក) ដែលបណ្តាលមកពីការប៉ះទង្គិច ឬការក្រឡាប់
៦. ថ្លៃសេវាកម្មផ្នែកច្បាប់ (កម្រិតត្រឹម: ១,៥០០ ដុល្លារអាមេរិក)
៧. សិទ្ធិបញ្ជូនតម្លៃនៅពេលដែលលោកអ្នកបង់បុព្វលាភសម្រាប់បន្តកិច្ចសន្យាថ្មី ប្រសិនបើលោកអ្នកគ្មានបណ្តឹងទាមទារសំណងកើតឡើង។
៨. លោកអ្នកអាចជ្រើសរើសការធានារ៉ាប់រង ដោយបង់បុព្វលាភបន្ថែមចំពោះ:
 - គ្រោះថ្នាក់ដល់អ្នកបើកបរដែលមានការអនុញ្ញាត
 - ហានិភ័យដល់អ្នកធ្វើដំណើរ
 - បាតុកម្ម កុប្បកម្ម និងការរំជើបរំជួលស៊ីវិល
 - ទឹកជំនន់

តើមានករណីមិនធានាទៅលើអ្វីខ្លះ?

- អ្នកបើកបរយានយន្តគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរអស់សុពលភាព
- ការខូចផ្នែកគ្រឿងម៉ាស៊ីន ឬផ្នែកអគ្គិសនី
- អ្នកបើកបរស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬគ្រឿងញៀន
- ការធ្លាក់ថ្លៃ និងការបាក់បង់ផ្នែកហិរញ្ញវត្ថុ
- ការបាក់បង់ផ្នែកណាមួយនៃយានយន្តរបស់លោកអ្នក រួមទាំងកង់យានយន្តផងដែរលើកលែងតែយានយន្តរបស់លោកអ្នកត្រូវបានបាត់ក្នុងពេលតែមួយ។

តើខ្ញុំអាចទទួលបានសំណងអ្វីខ្លះពីកិច្ចសន្យាធានារ៉ាប់រងនេះ?

នៅពេលដែលយានយន្តរបស់លោកអ្នកប៉ះទង្គិចជាមួយយានយន្តតិយជន កិច្ចសន្យាធានារ៉ាប់រងនេះនឹងធ្វើសំណងចំពោះ:

- ថ្លៃជួសជុលយានយន្តរបស់លោកអ្នក
- ថ្លៃជួសជុលយានយន្តសម្រាប់ភាគីតិយជន
- ថ្លៃព្យាបាលរបួសសម្រាប់ភាគីតិយជន

តើខ្ញុំគួរធានាយានយន្តរបស់ខ្ញុំ ក្នុងតម្លៃប៉ុន្មាន?

តម្លៃយានយន្តដែលត្រូវធានា គឺអាស្រ័យលើតម្លៃទីផ្សារបច្ចុប្បន្ន។
ឧទាហរណ៍:
 ក្នុងឆ្នាំ ២០១៥ យានយន្តរបស់លោកអ្នកមានតម្លៃ ៨០,០០០ ដុល្លារអាមេរិក។

៥ឆ្នាំក្រោយមកតម្លៃលើទីផ្សារ គឺត្រឹមតែ ៦០,០០០ ដុល្លារអាមេរិក ដូច្នេះតម្លៃយានយន្តរបស់លោកអ្នកដែលត្រូវដាក់ធានាគឺ ៦០,០០០ ដុល្លារអាមេរិក។

តើអ្វីទៅជា "កម្រិតទឹកប្រាក់មិនធ្វើសំណង" ?

កម្រិតទឹកប្រាក់មិនធ្វើសំណង ត្រូវបានកំណត់នៅក្នុងកិច្ចសន្យាធានារ៉ាប់រងរបស់លោកអ្នក។ កម្រិតទឹកប្រាក់មិនធ្វើសំណងនឹងត្រូវបានដកចេញពីចំនួនបណ្តឹងទាមទារសំណងសរុបរបស់លោកអ្នក។

ឧទាហរណ៍:

ចំនួនបណ្តឹងទាមទារសំណង = ២,០០០ ដុល្លារអាមេរិក
 កម្រិតទឹកប្រាក់មិនធ្វើសំណង = ១០០ ដុល្លារអាមេរិក ក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក នឹងធ្វើសំណងជូនលោកអ្នកចំនួន (២,០០០ - ១០០) = ១,៩០០ ដុល្លារអាមេរិក

តើអ្វីទៅជារយៈពេលនៃការធានារ៉ាប់រង?

រយៈពេលនៃការដាក់ធានារ៉ាប់រងគឺ ១២ ខែ។

ការកំណត់អត្រាបុព្វលាភធានារ៉ាប់រង

បុព្វលាភធានារ៉ាប់រងដែលត្រូវបង់ជូនក្រុមហ៊ុនតាមរយៈកិច្ចសន្យាធានារ៉ាប់រងនេះអាស្រ័យលើកត្តាខាងក្រោម:

- ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
- រោងចក្រផលិតរថយន្ត និងម៉ូដែលយានយន្ត
- ទំហំស៊ីឡាំង (cc)
- អាយុកាលរបស់យានយន្ត
- ការបញ្ចុះតម្លៃចំពោះការមិនទាមទារសំណង (NCD)
- ប្រវត្តិនៃការទាមទារសំណងពីមុន

តើក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក ផ្តល់ជូនអត្ថប្រយោជន៍អ្វីខ្លះ?

នៅពេលដែលជួបគ្រោះថ្នាក់ចរាចរណ៍ លោកអ្នកអាចទាក់ទងមកយើងខ្ញុំបានគ្រប់ពេលវេលា តាមរយៈលេខទូរស័ព្ទប្រចាំការ ២៤ ម៉ោង ដើម្បីជួយលោកអ្នកក្នុងករណីមានអាសន្ន។ សរុបសេចក្តីមក លោកអ្នកអាចមានទំនុកចិត្តលើក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក ដើម្បីធ្វើអោយការបើកបររបស់លោកអ្នក ប្រកបដោយសុវត្ថិភាព មិនត្រឹមតែការផ្តល់នូវការធានារ៉ាប់រងគ្រប់ប្រភេទ ប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូនការពិភាក្សាគ្រប់រូបភាពតាមដែលលោកអ្នកត្រូវការ។

កំណត់សម្គាល់: រាល់ ខ ចែង និងលក្ខខណ្ឌដាក់លាក់ទាំងអស់ត្រូវយោងទៅលើអត្ថន័យដែលមានចែងនៅក្នុងលក្ខខណ្ឌលម្អិតនៃកិច្ចសន្យាធានារ៉ាប់រងរបស់យើងខ្ញុំ។



ផ្ទះលេខ៥អី មហាវិថីសហព័ន្ធស្ទឹង ផ្លូវលេខ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ទូរស័ព្ទ : (+៨៥៥) ២៣ ៩៥៨ ៨៩៩/៩៥៦ ៨៦៨/ ៩៥៦ ៦៨៨
 លេខទូរស័ព្ទប្រចាំការ២៤ម៉ោង : (+៨៥៥) ១៧ ៩៩៩ ៧៥២/៩៩៩ ៧៥៣
 ទូរសារ : (+៨៥៥) ២៣ ៩០១ ៣៨៦/ ៩០១ ៣៨៥
 សារអេឡិចត្រូនិច : info@newa-kh.com
 គេហទំព័រ : www.newa-kh.com



ក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក
 NEWA INSURANCE (CAMBODIA) PLC. 新安保險(柬埔寨)有限公司

ផលិតផលធានារ៉ាប់រង
រថយន្តឯកជន
 PRIVATE CAR INSURANCE